

ខោនធី Fresno



សេចក្តីប្រកាង

គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត
ខែមិថុនា ឆ្នាំ2019

ដាក់ជូនដោយ៖

Brandi Orth, ស្មៀនខោនធី Fresno/មន្ត្រីចុះឈ្មោះបោះឆ្នោត

គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត

តារាងមាតិកា

- I. សេចក្តីផ្តើម និងខ្លឹមសារសង្ខេបអំពីគម្រោង
- II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន
 - A. ការប្រើប្រាស់សារព័ត៌មាន
 - B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត
 - C. វគ្គមានសហគមន៍ទូទៅ
 - D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត
 - E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន
 - F. សហគមន៍ភាសាភាគតិច
 - G. សហគមន៍ជនពិការ
- III. គំរូម៉ូដែលមណ្ឌលបោះឆ្នោត
 - A. សន្លឹកឆ្នោតបោះតាមសំបុត្រ
 - B. មណ្ឌលបោះឆ្នោត
 - C. ប្រអប់ដាក់សន្លឹកឆ្នោត
 - D. អាចប្រើទូរសព្ទដែលឥតគិតថ្លៃ
 - E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព
 - F. សន្តិសុខ/ផែនការសម្រាប់គ្រាអាសន្ន
 - G. ការសន្សំសំចៃលើការចំណាយ
- IV. ឯកសារភ្ជាប់
 - ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាផ្សេងទៀត/សេចក្តីយោងឆ្លងគ្នាដើម្បីរៀបចំគម្រោង
 - ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ
 - ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក
 - ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស
 - ឯកសារភ្ជាប់ E – សារព័ត៌មានសង្គម អាសយដ្ឋាន និងព័ត៌មានអំពីបុគ្គលិកព័ត៌មាន
 - ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍
 - ឯកសារភ្ជាប់ G – ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
 - ឯកសារភ្ជាប់ H – ទីតាំងមណ្ឌលបោះឆ្នោត ម៉ោងដំណើរការ និងផែនទី
 - ឯកសារភ្ជាប់ I – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ
 - ឯកសារភ្ជាប់ J – ទីតាំងប្រអប់ដាក់សន្លឹកឆ្នោត
 - ឯកសារភ្ជាប់ K – ពាក្យកាត់ប្រើនៅក្នុងគម្រោង

I. សេចក្តីផ្តើម

ខោនធី Fresno ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1856 ហើយកាលពីប៉ុន្មានឆ្នាំដំបូង មានពលរដ្ឋរស់នៅក្នុងខោនធីចំនួន 4,605 នាក់ ហើយការបោះឆ្នោតត្រូវធ្វើឡើងដោយប្រើសន្លឹកឆ្នោតរាប់ដោយដៃ។ ខោនធីនេះ ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបោះឆ្នោតបោះឆ្នោតនៅក្នុងឆ្នាំ1967។ ចំនួនការចុះឈ្មោះបោះឆ្នោត បានកើនឡើងរហូតដល់ 200,000 នាក់ ក្នុងឆ្នាំ1972 និង 300,000 នាក់ ក្នុងឆ្នាំ1992។ ដោយសារចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានការកើនឡើង និងដោយមានប្រព័ន្ធបោះឆ្នោតផ្សេងទៀត ខោនធីចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបោះឆ្នោតស្តែនលើសន្លឹកឆ្នោត ដែលមានមាសស៊ីនរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនៅក្នុងឆ្នាំ1999។ ត្រឹមឆ្នាំ2012 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនឡើងដល់ 400,000 នាក់។ គិតត្រឹមថ្ងៃទី10 ខែ កុម្ភៈ ឆ្នាំ2019 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន 461,008 នាក់។

អ្នកបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតតាមសំបុត្រ (VBM) ចាប់តាំងពីឆ្នាំ1962 មកម៉្លេះ ប្រសិនបើពួកគេបំពេញបានទៅតាមលក្ខខណ្ឌជាក់លាក់មួយចំនួន។ ក្នុងឆ្នាំ2002 រដ្ឋបានអនុម័ត "ការបោះឆ្នោតតាមសំបុត្រដោយពុំចាំបាច់មានហេតុផលណាមួយនោះទេ" ដូចនេះ អ្នកបោះឆ្នោតម្នាក់ៗ អាចជ្រើសរើសបោះឆ្នោតតាមសំបុត្របាន និងអាចក្លាយជាអ្នកបោះឆ្នោតតាម VBM ជាអចិន្ត្រៃយ៍។ នៅក្នុងឆ្នាំ 1990 សន្លឹកឆ្នោតដែលបានបោះរួចចំនួន 20% នៅក្នុងខោនធី Fresno ជាប្រភេទ VBM ហើយចំនួននេះ បានកើនឡើងថេររហូតដល់ 65% នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ2018។ ការបោះឆ្នោតពិសេសមួយ ត្រូវបានរៀបចំឡើងនៅដើមឆ្នាំ2019 បង្ហាញថា 86% នៃសន្លឹកឆ្នោតដែលបានបោះរួច ជាប្រភេទសន្លឹកឆ្នោត VBM។ សន្លឹកឆ្នោតបោះតាមសំបុត្រ ត្រូវមានវាយត្រានៅក្នុងស្រោមសំបុត្រ VBM និងមានចុះហត្ថលេខាដោយអ្នកបោះឆ្នោត។ ហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោត VBM នីមួយៗ ត្រូវបានគេប្រៀបធៀបផ្គូផ្គងគ្នាជាមួយនឹងហត្ថលេខាបញ្ជីចុះឈ្មោះបោះឆ្នោត និងត្រូវស៊ីគ្នានៅមុនពេលអាចរាប់សន្លឹកឆ្នោតបាន។

នៅក្នុងឆ្នាំ2016 សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាខេត្ត 450 បានបង្កើតច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត (VCA)។ នៅក្នុងឆ្នាំ 2018 ខោនធីចំនួនប្រាំបានផ្លាស់ប្តូរទៅតាមច្បាប់ VCA (Madera, Napa, Nevada, Sacramento និង San Mateo)។ គំរូម៉ូដែល VCA ចែងថា អ្នកបោះឆ្នោតគ្រប់រូបទទួលបានសន្លឹកឆ្នោត VBM ចំនួនមួយ ហើយមណ្ឌលបោះឆ្នោត ត្រូវធ្វើការជំនួសទីតាំងបោះឆ្នោតចាស់ៗចេញ។ ស្ថិតក្រោមគំរូម៉ូដែលមណ្ឌលបោះឆ្នោតនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ2018 ខោនធី Fresno មានការិយាល័យបោះឆ្នោតចំនួន 268 កន្លែង បើកដំណើរការរយៈពេលមួយថ្ងៃ។ ស្ថិតក្រោមក្រច្បាប់ VCA ខោនធី Fresno នឹងមានមណ្ឌលបោះឆ្នោតតិចបំផុតចំនួន 50 កន្លែង ដែលក្នុងនោះមណ្ឌលចំនួន 10 នឹងបើកដំណើរការរយៈពេល 11 ថ្ងៃ ហើយមណ្ឌលចំនួន 40 ទៀត នឹងបើកដំណើរការរយៈពេលមួយថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោតដែលមានសុវត្ថិភាពចំនួន 33 ប្រអប់បន្ថែម នឹងត្រូវដាក់បន្ថែមតាមគំរូម៉ូដែលច្បាប់ VCA ដែលនឹងត្រូវដំណើរការរយៈពេល 29 ថ្ងៃ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ខោនធី Fresno អាចជ្រើសរើសធ្វើការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតណាមួយក្នុងចំណោមមណ្ឌលទាំង 50 កន្លែង ហើយនឹងមានការផ្តល់ជូននូវសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោតទៅតាមតម្រូវការ និងការចុះឈ្មោះបោះឆ្នោតផងដែរ។ ទីតាំងអប្បបរមានចំនួន 83 កន្លែង (មណ្ឌលបោះឆ្នោត 50 កន្លែង និងប្រអប់ដាក់សន្លឹកឆ្នោត 33 កន្លែង) នឹងមានផ្តល់ជូនសម្រាប់ការដាក់សន្លឹកឆ្នោតបោះតាមសំបុត្រ។ អ្នកបោះឆ្នោត ក៏អាចជ្រើសសន្លឹកឆ្នោត VBM របស់ពួកគេតាមសេវាបញ្ជីបង់ប្រាក់តាមប្រៃសណីយ៍បានផងដែរ។

នៅក្នុងខែសីហា ឆ្នាំ2018 ខោនធី Fresno បានចេញលិខិតស្នើសុំមួយសម្រាប់សំណើសុំប្រព័ន្ធបោះឆ្នោតថ្មី។ ប្រព័ន្ធដែលមានស្រាប់នេះ ត្រូវការជំនួសចេញ ដោយសារអាយុកាល និងបញ្ហាលំបាកក្នុងការស្វែងរកគ្រឿងជំនួសថ្មី។ ប្រព័ន្ធនេះ ត្រូវបានកំណត់ពេលវេលាដកចេញឈប់លែងឱ្យប្រើដោយរដ្ឋនៅមុនការបោះឆ្នោតខែមីនា ឆ្នាំ2020។ ខោនធី បានបើកកិច្ចប្រជុំសហគមន៍ចំនួនប្រាំលើក ដើម្បីពិនិត្យសាកសួរមើលថាតើ ខោនធី Fresno គប្បីផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ដែលនឹងអាចប៉ះពាល់ដល់ការទិញគ្រឿងបរិក្ខារទាំងនេះដែរឬយ៉ាងណា។ ផ្អែកតាមកិច្ចប្រជុំសហគមន៍ ការប្រស្រ័យទាក់ទងនានាជាមួយខោនធីទាំងប្រាំ ដែលបានផ្លាស់ទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ផ្អែកតាមការិយាល័យក្រសួងការបរទេស និងខោនធីដទៃផ្សេងទៀតដែលកំពុងគិតពិចារណាអំពីការផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលថ្មីនេះ ស្មៀនខោនធី Fresno/មន្ត្រីចុះឈ្មោះ

បោះឆ្នោត លោកស្រី Brandi Orth បានណែនាំទៅកាន់គណៈកម្មការគ្រប់គ្រងឲ្យខោនធី Fresno ផ្លាស់ទៅប្រើគំរូម៉ូដែល ច្បាប់ VCA នេះ។ គណៈកម្មការគ្រប់គ្រង បានបោះឆ្នោតនៅថ្ងៃទី12 ខែមីនា ឆ្នាំ2019 ដើម្បីធ្វើការចាប់ផ្តើមផ្លាស់ប្តូរប្រព័ន្ធជ្នោត នេះ នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីនាខែមីនា ឆ្នាំ2020។ ខោនធីផ្សេងទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើការផ្លាស់ប្តូរទៅរកគំរូម៉ូដែលនេះ (គិតត្រឹមដើមខែមិថុនា ឆ្នាំ2020) រួមមាន៖ ខោនធី Amador, ខោនធី El Dorado, ខោនធី Los Angeles, ខោនធី Mariposa, ខោនធី Orange, និងខោនធី Santa Clara។

គំរូម៉ូដែលច្បាប់ VCA ផ្តល់ជូនដល់អ្នកបោះឆ្នោតទាំងអស់នូវឱកាសបន្ថែមសម្រាប់ការបោះឆ្នោតរបស់ពួកគេ។ អ្នកបោះ ឆ្នោត អាចជ្រើសរើសធ្វើការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតណាមួយដែលផ្តល់ជូនដល់អ្នកបោះឆ្នោតគ្រប់រូបនូវរយៈពេល យ៉ាងតិច 93 ម៉ោង ក្នុងអំឡុងពេល 11 ថ្ងៃ នៃរយៈពេលបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ប្រៀបធៀបនឹងពេលចំនួន 13 ម៉ោង (មួយថ្ងៃ) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតពីមុន។ ការបន្ថែមម៉ោងនេះ រួមបញ្ចូលនូវពេលចុងសប្តាហ៍ និងថ្ងៃឈប់ សម្រាកផងដែរ។ បន្ថែមលើនេះ សេវាចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្តល់ជូននៅតាមមណ្ឌលបោះឆ្នោតទាំងអស់ ដុំយុត្តិការ ផ្តល់ជូននៅទីតាំងតែមួយ (ការិយាល័យបោះឆ្នោត) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតចាស់។

ការបោះឆ្នោតរបស់ខោនធី Fresno ពីមុនមក បានបង្កើត VAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូល បានរបស់អ្នកបោះឆ្នោត) និង LAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាភាសា)។ បើទោះបីជា គណៈកម្មការទាំងនេះ ធ្លាប់បានជួបប្រជុំគ្នានៅមុនពេលអនុម័តច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ហើយតំណាងមក ពីគណៈកម្មការទាំងពីរនេះ បានចូលរួមក្នុងកិច្ចប្រជុំសហគមន៍ចំនួនប្រាំដប់ពីរពិសេស ក៏ប៉ុន្តែគណៈកម្មការ LAAC និង VAAC ទើបបានជួបគ្នាជាលើកដំបូងដើម្បីពិភាក្សាអំពីច្បាប់ VCA នេះ នៅក្នុងខែមីនា ឆ្នាំ2019 តែប៉ុណ្ណោះ។ បន្ថែមលើនេះ គណៈ កម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCAAC) ដែលមានតំណាងមកពី VAAC និង LAAC បានចាប់ ផ្តើមជួបប្រជុំគ្នានៅក្នុងខែមីនា ឆ្នាំ2019។

តាមការចូលរួមគិតពីកិច្ចប្រជុំសហគមន៍នេះ VAAC, LAAC, និង VCAAC ត្រូវបានយកមកពិចារណា និងប្រើប្រាស់ដើម្បី បង្កើតគម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត (EAP) ដែលនឹងរៀបរាប់លម្អិតអំពីរបៀបដែលខោនធី Fresno នឹងអនុវត្តច្បាប់ VCA នេះ រួមបញ្ចូលទាំង ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន ស្របទៅតាមក្រមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា 4005(a) និងមាត្រាផ្សេងទៀត។ សូមមើលឯកសារភ្ជាប់ A សម្រាប់សេចក្តីយោងទៅកាន់មាត្រានានា នៃក្រមនេះ និងលក្ខខណ្ឌតម្រូវរបស់គម្រោង។

សេចក្តីសង្ខេបអំពីគម្រោង៖ ខោនធី Fresno នឹងធ្វើការជាមួយគណៈកម្មការចំនួនបី ដែលមានសមាសភាពចូលរួមពីសមាជិក សហគមន៍ (គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត, គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការ ទទួលបានសេវាភាសា និងគណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូលបានរបស់អ្នកបោះឆ្នោត) និងតំណាងមក ពីគណៈកម្មការផ្សេងទៀត នៅពេលយើងផ្លាស់ប្តូរទៅតាមច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត។ ការអប់រំអ្នកបោះឆ្នោត និងកិច្ចខិតខំប្រែប្រួលផ្សព្វផ្សាយព័ត៌មាន នឹងប្រើប្រាស់បណ្តាញព័ត៌មានមួយចំនួន រួមទាំងសារព័ត៌មានបោះពុម្ពផ្សាយ បណ្តាញ ព័ត៌មានសង្គម វីឌីយ៉ូ និងទូរទស្សន៍ផងដែរ។ ខោនធី នឹងរៀបចំសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត ដើម្បីដាក់បញ្ចូលអ្នក បោះឆ្នោតដែលមានពិការភាព និងអ្នកមិនចេះភាសាអង់គ្លេសទៅក្នុងគម្រោងនេះដែរ។ ការធ្វើបទបង្ហាញ និងព័ត៌មាន នឹង មានផ្តល់ជូននៅតាមព្រឹត្តិការណ៍សហគមន៍ជាច្រើន។ អ្នកបោះឆ្នោតម្នាក់ៗ នឹងទទួលបានការពន្យល់តាមសំបុត្រចំនួនពីរថា អ្នកបោះឆ្នោតទាំងអស់នឹងទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រចំនួនមួយច្បាប់ និងជម្រើសរបស់ពួកគេក្នុងការបោះឆ្នោត និងសេវាកម្មដែលមានផ្តល់ជូន។ ការប្រាស្រ័យទាក់ទងគ្នាទាំងអស់ នឹងត្រូវបកប្រែជាភាសាអេស្ប៉ាញ ដូចមានតម្រូវដោយ ច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធឆ្នាំ1965។ បន្ថែមលើនេះ ការផ្ញើសារនិងព័ត៌មានអំពីអ្នកបោះឆ្នោត នឹងត្រូវបកប្រែ ជាភាសាដែលក្រុមស្តីពីការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា តម្រូវឲ្យបកប្រែ រួមមាន៖ ភាសាពុនចាប ភាសាម៉ុង ភាសាចិន ភាសាកូរ៉េ ភាសាខ្មែរ ភាសាវៀតណាម និងភាសាតាហ្គាឡុក។ កញ្ចប់ឯកសារ VCA នឹងមានផ្តល់ជូនដល់អង្គការនានា ដែលអាចប្រើប្រាស់ឯកសារនេះដើម្បីជូនដំណឹងដល់សហគមន៍របស់ពួកគេ។ ដោយមានការចូលរួមគិតពីគណៈកម្មការទាំង បីនេះ និងការពិចារណាលើចំណុចតម្រូវនេះ ខោនធី នឹងកំណត់ទីតាំងសម្រាប់ធ្វើជាមណ្ឌលបោះឆ្នោតចំនួន 50 កន្លែង និង

ទីតាំងសម្រាប់ដាក់ប្រអប់ដាក់សន្លឹកឆ្នោតចំនួន 33 កន្លែង ដែលត្រូវប្រើប្រាស់នៅក្នុងការបោះឆ្នោតនាខែមីនា ឆ្នាំ2020។ មណ្ឌលបោះឆ្នោតនីមួយៗ នឹងអាចចេញចូលបាន ក៏ដូចជាផ្តល់ជូនសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោតតាមតម្រូវការផងដែរ ដើម្បីឲ្យអ្នកបោះឆ្នោតរបស់ខោនធី Fresno អាចបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតណាមួយក៏បាន។ មណ្ឌលបោះឆ្នោតចំនួនដប់បីក៏ដំណើរការរយៈពេល 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតផ្សេងទៀតដែលនៅសេសសល់ នឹងបើកដំណើរការរយៈពេល 4 ថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងបើកដំណើរការរយៈពេល 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន

ខោនធី Fresno គឺជាខោនធីដែលមានចម្រុះភាពដោយមានទីក្រុងចំនួន 15, សហគមន៍មិនមែនអាជីវកម្ម និងតំបន់ជនបទផ្សេងៗ។ ការអប់រំអ្នកបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មាន នឹងត្រូវធ្វើឡើងដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាដើម្បីបង្កើនការចូលរួមរបស់អ្នកបោះឆ្នោត និងត្រូវប្រាកដថា អ្នកបោះឆ្នោត និងអ្នកបោះឆ្នោតនាពេលអនាគត ទទួលបានការប្រាស្រ័យទាក់ទងតាមទម្រង់ខុសៗគ្នាជាច្រើន ជាភាសាដែលសមស្រប។

ខោនធី Fresno នឹងចុះបញ្ជីជំនួយរបស់អង្គការសហគមន៍ តំណាងសហគមន៍ និងអ្នកជំនាញសហគមន៍ ដើម្បីបង្កើនកិច្ចខិតខំប្រែប្រួលឲ្យបានច្រើនបំផុតដើម្បីប្រាស្រ័យទាក់ទងជាមួយសហគមន៍។

A. ការប្រើប្រាស់សារព័ត៌មាន រួមមានបណ្តាញសារព័ត៌មានសង្គម កាសែត វិទ្យុ និងទូរទស្សន៍

1. សេចក្តីប្រកាសអំពីសេវាសាធារណៈ៖ សេចក្តីប្រកាសអំពីសេវាសាធារណៈ (PSA) នឹងត្រូវបង្កើតឡើងសម្រាប់វិទ្យុ និងទូរទស្សន៍ និងត្រូវចែកចាយទៅកាន់ស្ថានីយវិទ្យុទូរទស្សន៍ និងស្ថានីយវិទ្យុនៅក្នុងខោនធីនេះ។ PSA នឹងធ្វើការផ្សព្វផ្សាយអំពីខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃសម្រាប់ជំនួយបោះឆ្នោត ហើយស្របពេលជាមួយគ្នានោះ ធ្វើការជូនដំណឹងជាទូទៅដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនៅពេលខាងមុខ។ PSA នឹងជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។ PSA នឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក និងត្រូវចែកចាយទៅកាន់ស្ថានីយនានាក្នុងមូលដ្ឋានដែលត្រូវប្រើនៅលើបណ្តាញសារព័ត៌មានសង្គម។ LAAC, VAAC និង VCAAC នឹងទទួលបានការប្រឹក្សាយោបល់លើខ្លឹមសារនិងការបកប្រែ PSA។

សូមមើលឯកសារភ្ជាប់ B សម្រាប់បញ្ជីស្ថានីយវិទ្យុទូរទស្សន៍ និងស្ថានីយវិទ្យុ។

2. សារបោះពុម្ពផ្សាយ៖ សារបោះពុម្ពផ្សាយខុសៗគ្នាចំនួនបី នឹងត្រូវបង្កើតឡើង និងចែកចាយទៅកាន់កាសែត/ព្រឹត្តិបត្រព័ត៌មាននានានៅក្នុងតំបន់នេះ។ សារបោះពុម្ពផ្សាយ នឹងត្រូវបកប្រែជាភាសាដែលតម្រូវឲ្យធ្វើការបកប្រែ។ សារបោះពុម្ពផ្សាយនេះ នឹងរួមបញ្ចូលនូវខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ និងការជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។

សារបោះពុម្ពផ្សាយ នឹងត្រូវបានរចនាជាទំហំខុសៗគ្នា និងត្រូវចែកចាយ និង/ឬផ្ញើអ៊ីម៉ែលទៅកាន់កាសែត, អង្គការសហគមន៍, មន្ត្រីព័ត៌មានសាធារណៈនៅក្នុងខោនធី, នាយកដ្ឋានរបស់ខោនធី, បណ្តាទីក្រុង, ក្រុមហ៊ុនសេវាសាធារណៈ, មណ្ឌលពិសេស, មណ្ឌលសិក្សាធិការ, មហាវិទ្យាល័យ និងសាកលវិទ្យាល័យ, សមាគមអ្នកចូលនិវត្តន៍, និងអង្គការផ្សេងទៀត ដែលមានមធ្យោបាយប្រាស្រ័យទាក់ទង (តាមក្រដាស ឬអេឡិចត្រូនិក) ដែលតាមរយៈនេះ សារទាំងនេះ អាចបង្កើតជាថ្មីបានក្នុងទម្រង់ដែលមានបង្ហាញជូន ឬត្រូវបានចែកចាយជាខិត្តប័ណ្ណផ្សព្វផ្សាយ។ ខោនធី នឹងផ្តល់ជូននូវសារបោះពុម្ពផ្សាយជូនដល់អង្គការនានាដែលយល់ព្រមចែកចាយសារទាំងនោះ និងស្វែងរកបង្កើតដៃគូជាមួយអង្គការនានាដែលត្រូវការបង្កើតសារនេះជាថ្មីនៅក្នុងព្រឹត្តិបត្រព័ត៌មានបោះពុម្ពផ្សាយ និងព្រឹត្តិបត្រព័ត៌មានអេឡិចត្រូនិក។

សូមមើលឯកសារភ្ជាប់ C សម្រាប់សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអេឡិចត្រូនិក។
សូមមើលឯកសារភ្ជាប់ D សម្រាប់អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស។

3. សារព័ត៌មានសង្គម និងវត្តមានអ៊ីនធឺណិត៖ គម្រោងសារព័ត៌មានសង្គមលម្អិត នឹងត្រូវបង្កើតឡើងដើម្បីលើកទឹកចិត្តឲ្យមានការចែករំលែក និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសង្គម។ គម្រោងបណ្តាញសារព័ត៌មានសង្គមនេះ នឹងមានសារជាក់លាក់អំពីខ្សែទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃសម្រាប់ជំនួយដល់អ្នកបោះឆ្នោត និងលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។ នៅចន្លោះខែកញ្ញា ឆ្នាំ 2019 និងខែមីនា ឆ្នាំ2020 ដោយធ្វើការជាមួយអ្នកផ្តល់យោបល់ផ្នែកសារព័ត៌មាន ខោនធីនឹងកំណត់ពីបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសារព័ត៌មានសង្គម និងភាគីទីបីផ្សេងទៀត ដែលមានបំណងចង់ជួយចែករំលែកពាក្យសម្តី និងចែករំលែកព័ត៌មានអំពីប្រព័ន្ធបោះឆ្នោតនេះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានច្រើនទៅដល់ពលរដ្ឋសំខាន់ៗ។ ប្រតិទិនដែលមានខ្លឹមសារជាក់លាក់ នឹងត្រូវបង្កើតឡើងដោយមានសារជាក់លាក់ជាភាសាដែលតម្រូវជាចាំបាច់នៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ2019។
4. គេហទំព័រ៖ គេហទំព័រស្បៀនខោនធី គឺក្នុងទម្រង់ដែលអាចស្វែងរកបាន និងអាចចូលទៅប្រើបានជាសាធារណៈ។ សារព័ត៌មានបោះពុម្ព នឹងដាក់នៅលើគេហទំព័រ ដើម្បីឲ្យអាចទាញយកនិងចែករំលែកគ្នាបាន។ សេចក្តីប្រកាសអំពីសេវាសាធារណៈទាំងអស់ នឹងមាននៅលើគេហទំព័របស់ស្បៀនខោនធី។ គេហទំព័រខោនធី មានតារាងពេលវេលារបស់ VCA ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។ គេបានរំពឹងទុកថា ព្រឹត្តិការណ៍និងឯកសារ VCA ជាក់លាក់មួយចំនួន នឹងត្រូវដាក់នៅលើគេហទំព័រនេះ នៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ2019។
5. កញ្ចប់ឯកសារ VCA៖ ខោនធី នឹងផ្តល់ជូននូវកញ្ចប់ឯកសារដើម្បីដាក់បញ្ចូលនូវសំណៅថតចម្លងបណ្តាញសារព័ត៌មានសង្គម កម្មវិធីផ្សាយពាណិជ្ជកម្មជាទម្រង់បោះពុម្ព តំណភ្ជាប់ទៅកាន់ឯកសារធ្វើបទបង្ហាញជាហ្វាល់ PowerPoint និងឯកសារដទៃផ្សេងទៀត។ កញ្ចប់ឯកសារនេះ នឹងអាចស្វែងរកបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ2019។

សូមមើលឯកសារភ្ជាប់ E សម្រាប់ខិត្តប័ណ្ណផ្សព្វផ្សាយ និងអាសយដ្ឋានបណ្តាញសារព័ត៌មានសង្គម។

B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត

1. សិក្ខាសាលាស្តីពីសហគមន៍ជនពិការ៖ ខោនធីនឹងរៀបចំសិក្ខាសាលាស្តីពីពិការភាព ពេញមួយថ្ងៃ/បើកឲ្យចូលរួមដោយសេរី អំពីគំរូខ្មែរនៃមណ្ឌលបោះឆ្នោត និងការធ្វើបទបង្ហាញដែលផ្តោតសំខាន់លើការបង្កើតលទ្ធភាពអាចចេញចូលបាន និងការចូលរួមពីអ្នកបោះឆ្នោតដែលមានពិការភាព។ ការធ្វើបទបង្ហាញនេះ នឹងត្រូវកំណត់ពេលវេលាពេញមួយថ្ងៃ ដោយមានកម្មវិធីផ្តល់ឱកាស "សម្រាប់ដើរមើល" ដើម្បីទទួលបានបទពិសោធន៍អំពីអ្វីដែលមណ្ឌលបោះឆ្នោតអាចផ្តល់ជូនបានសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព។ សិក្ខាសាលានេះ នឹងធ្វើការផ្សព្វផ្សាយជាមុនដល់សហគមន៍ជនពិការតាមរយៈ VAAC និងការអញ្ជើញដោយផ្ទាល់ទៅកាន់ក្រុមអ្នកតស៊ូមតិ និងកម្មវិធីនានា ដែលនឹងទទួលបានការលើកទឹកចិត្តដើម្បីរៀបចំកំណត់ពេល "ដំណើរទស្សនកិច្ចសិក្សា" ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សិក្ខាសាលា/ការបើកឲ្យចូលរួមដោយសេរី។ តាមរយៈការប្រើប្រាស់ VAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមតំណាងឲ្យសហគមន៍ជាក់លាក់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលានេះ ត្រូវបានរៀបចំនៅតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាទាំងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែកញ្ញា ខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ2019។

2. សិក្ខាសាលាស្តីពីអ្នកនិយាយពីភាសា៖ ដោយបានធ្វើការជាមួយ LAAC ខោនធី នឹងរៀបចំសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោតដែលនិយាយពីភាសា ដើម្បីអប់រំបន្ថែម និងជូនដំណឹងអំពីការផ្លាស់ប្តូរនានាពាក់ព័ន្ធនឹងច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ជាភាសាផ្សេងៗដូចជា៖ អេស្ប៉ាញ ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក។ អ្នកបកប្រែភាសាណាមួយ នឹងមានផ្តល់ជូនដើម្បីជួយសម្រួលដល់អ្នកចូលរួម។ តាមរយៈការប្រើប្រាស់ LAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមដែលតំណាងសហគមន៍ជាក់លាក់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលាទាំងនេះ ត្រូវបានរៀបចំតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលាទាំងអស់នេះ នឹងត្រូវផ្សព្វផ្សាយទៅក្រុមនានា និងសារព័ត៌មាន ដែលធ្វើការដោយផ្ទាល់ជាមួយក្រុមភាសាណាមួយ។ សិក្ខាសាលាទាំងអស់នេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែកញ្ញា ខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ2019។

C. វត្តមានសហគមន៍ទូទៅ

1. គណៈកម្មការផ្តល់ឱវាទលើច្បាប់ VCA៖ ខោនធី បានបង្កើតនូវគណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCAAC) ដែលនឹងជួបប្រជុំគ្នាជារៀងរាល់ខែ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអប់រំសហគមន៍។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងកំពុងប្រមូលព័ត៌មានអំពីឱកាសជាក់លាក់មួយចំនួនដើម្បីធ្វើការទំនាក់ទំនងជាមួយសហគមន៍ទូទៅ ក៏ដូចជាក្រុមភាសាជាក់លាក់ណាមួយ និងសមាជិកសហគមន៍ដែលមានពិការភាព។

(គេហទំព័ររបស់ខោនធី គឺពិភាក្សានៅផ្នែកខាងលើ និងអាចប្រើប្រាស់បានជាសាធារណៈ ក្នុងនាមជាផ្នែកមួយនៃវត្តមានសហគមន៍ទូទៅ។)

2. កិច្ចប្រជុំសហគមន៍៖ ខោនធី នឹងចូលរួមក្នុងកិច្ចប្រជុំសហគមន៍ និងព្រឹត្តិការណ៍នានាដើម្បីផ្តល់នូវការអប់រំទូទៅ និងព័ត៌មានអំពី VCA ជូនដល់សមាជិកសហគមន៍គ្រប់រូប។ កញ្ចប់ឯកសារ VCA នឹងរួមបញ្ចូលនូវឯកសារធ្វើបទបង្ហាញជាហ្វាល់ PowerPoint ដើម្បីប្រើប្រាស់នៅក្នុងកិច្ចប្រជុំក្រុម និងការធ្វើបទបង្ហាញជា "តារាង" ដែលត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នានា។ កញ្ចប់ឯកសារនេះ នឹងអាចស្វែងរកបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ2019។ ការធ្វើបទបង្ហាញរបស់យើង និងព័ត៌មានបោះពុម្ព នឹងត្រូវបកប្រែជាភាសាដែលតម្រូវជាចាំបាច់។ ខោនធីនឹងខិតខំដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំដែលបានកំណត់ពេលជាប្រចាំនៅទូទាំងសហគមន៍នេះ។ ខោនធី នឹងស្វែងរកការចូលរួមនៅក្នុងកិច្ចប្រជុំសហគមន៍ដែលបម្រើសេវាជូនដល់សហគមន៍នានា ដែលជាអ្នកនិយាយពីភាសា និងអ្នកដែលមានពិការភាព។

សូមមើលឯកសារភ្ជាប់ F សម្រាប់បញ្ជីសំខាន់ៗនៃកិច្ចប្រជុំនិងព្រឹត្តិការណ៍សហគមន៍នៅពេលខាងមុខ។

D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត

1. សំបុត្រអ្នកបោះឆ្នោត៖ បន្ថែមលើសេចក្តីណែនាំដែលមានព័ត៌មានស្តីពីការបោះឆ្នោតរបស់ខោនធី (CVIG) និងការប្រគល់សន្លឹកឆ្នោតដែលបោះតាមសំបុត្រ, ខោនធី នឹងផ្ញើចេញនូវសំបុត្រយ៉ាងតិចចំនួនពីរទៅកាន់អ្នកបោះឆ្នោតម្នាក់ៗសម្រាប់គោលបំណងនៃការជូនដំណឹងដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនៅពេលខាងមុខ និងការផ្សព្វផ្សាយអំពីទូរសព្ទជំនួយទាន់ហេតុការណ៍ឥតគិតថ្លៃ។ សំបុត្រត្រូវបានកំណត់ពេលវេលាផ្ញើចេញនៅសប្តាហ៍ទីមួយនៃខែធ្នូ ឆ្នាំ2019 និងសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ2020។
2. ប័ណ្ណប្រៃសណីយ៍សម្រាប់សន្លឹកឆ្នោតដែលអាចស្វែងរកបាន៖ គ្រប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានប័ណ្ណប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ជាមួយនឹងសេចក្តីណែនាំរបស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត (CVIG) ជាមួយនឹងសេចក្តីណែនាំអំពីការស្នើសុំឯកសារភាសាផ្សេងក្រៅពីភាសាអង់គ្លេស និង/ឬស្នើសុំសន្លឹកឆ្នោត VBM នៅក្នុងទម្រង់ដែលអាចស្វែងរកបាន។ សេចក្តីណែនាំអំពី

របៀបស្នើសុំការបោះឆ្នោតតាមសំបុត្រដែលអាចទទួលបានពីចម្ងាយ (RAVBM) នឹងត្រូវរួមបញ្ចូល
នូវសេចក្តីណែនាំរបស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត។

- 3. អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច៖ ខោនធី នឹងកំណត់ពីអ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច
តាមរយៈផ្នែកសេចក្តីយោងអំពីភាសានៅលើទម្រង់ចុះឈ្មោះបោះឆ្នោត, តាមរយៈការទាក់ទងដោយ
ផ្ទាល់ពីអ្នកបោះឆ្នោត ដែលជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានរបស់យើង និងធ្វើការជាមួយ
សហគមន៍ និងប័ណ្ណប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ដែលបានប្រគល់ត្រឡប់មកវិញពីសេចក្តីណែនាំ
របស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត។
- 4. សេវាភាសាតាមទូរសព្ទឥតគិតថ្លៃ៖ អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបានសម្រាប់ការជំនួយគាំទ្រក្នុងអំឡុង
ពេលនៃម៉ោងធ្វើការទាំងអស់។ បុគ្គលិក មានផ្តល់ជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយ
សហព័ន្ធ (ភាសាអេស៉្បាញ) និងជាភាសាផ្សេងទៀតដែលមានចាំបាច់។ ខោនធី នឹងផ្តល់ជូននូវសេវាភាសា
ក្នុងអំឡុងមួយខែមុនថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាផ្សេងទៀតចាំបាច់។

ខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃលេខ (800) 742-1011
សេវាបញ្ជូនបន្តរដ្ឋកាលីហ្វ័រញ៉ា (វិការៈផ្នែកសម្តីនិងស្តាប់) លេខ 711

E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន

- 1. កញ្ចប់ថវិកា៖ កញ្ចប់ថវិកាឆ្នាំ2019/20 សម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន មានចំនួន \$50,000 ដែល
ភាគច្រើននៃកញ្ចប់ថវិកានេះ នឹងត្រូវប្រើសម្រាប់ផ្នែកអ្នកប្រឹក្សាយោបល់ និងផ្នែកផលិតកម្ម។ ផ្នែកនេះមិនរួម
បញ្ចូលនូវធនធាននានាដែលមាននៅតាមក្រសួងក្នុងតម្លៃទាប ឬពុំគិតថ្លៃ ដូចជា ពេលវេលាផ្សព្វផ្សាយព័ត៌មាន
តាមសេវាសាធារណៈ និងការផលិតឡើងវិញនូវឯកសារដែលបង្កើតឡើងដោយខោនធី និងការចែកចាយ
ដោយអង្គការសហគមន៍នោះទេ។ ក្រសួង ពុំបានផ្តល់កញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយនិងការបោះឆ្នោត
ក្នុងកាលពីពេលមុននោះទេ។ កញ្ចប់ថវិកានេះ ក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន \$250,000 សម្រាប់សារ
ចំនួនពីរ (សំណៅបោះពុម្ព និងតាមប្រៃសណីយ៍) ជូនដល់អ្នកបោះឆ្នោតម្នាក់ៗ និងមូលនិធិបន្ថែមសម្រាប់ផ្នែក
ការបោះពុម្ព ពេលវេលាការងារបុគ្គលិក (អចិន្ត្រៃយ៍ ឬជំនួយបន្ថែម) ដែលត្រូវការដើម្បីធ្វើបទបញ្ជាជូនដល់
សហគមន៍ កិច្ចសម្ភាសតាមសារព័ត៌មាន និងសកម្មភាពដទៃផ្សេងទៀត ដើម្បីធានាថាអ្នកបោះឆ្នោតទទួល
បានដំណឹងអំពីដំណើរការបោះឆ្នោតនៃគំរូម៉ូដែលមណ្ឌលបោះឆ្នោតនេះ។

F. សហគមន៍ភាសាភាគតិច

- 1. លក្ខខណ្ឌតម្រូវភាសា៖ អ្នកបោះឆ្នោតរបស់ខោនធី Fresno និយាយភាសាផ្សេងៗខុសៗគ្នា។ ខោនធី Fresno
ត្រូវតម្រូវឲ្យផ្តល់ឯកសារបោះឆ្នោត និងជំនួយជាភាសាអេស៉្បាញស្ថិតក្រោមច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់
សហព័ន្ធ ឆ្នាំ1965 (52 U.S.C. Sec. 10101 et seq.)។ បន្ថែមលើនេះ ខោនធី Fresno ត្រូវបានតម្រូវឲ្យផ្តល់
ឯកសារនិងជំនួយការបោះឆ្នោតជាភាសាចំនួនប្រាំពីរ (ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក)
នៅក្នុងតំបន់ដាក់លាក់មួយចំនួនរបស់ខោនធីស្របទៅតាមក្រមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា
14201។
- 2. សេវាទ្វេភាសា៖ ចំណាត់ការដាក់លាក់របស់យើងពាក់ព័ន្ធនឹងភាសានៃសហគមន៍ដែលមានភាសាភាគតិច ត្រូវ
បានដាក់បញ្ចូលតាមរយៈការអប់រំ និងគម្រោងផ្សព្វផ្សាយព័ត៌មាននេះ។ LAAC របស់ខោនធី Fresno មាន
សមាសភាពជាក្រុមចម្រុះមកពីសមាជិកសហគមន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រាកដថា យើង
កំពុងចាត់វិធានការសមស្របដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានដល់សហគមន៍ភាសាភាគតិចរបស់យើង។
បច្ចុប្បន្ននេះ សមាជិកបុគ្គលិករៀបចំការបោះឆ្នោតនិយាយភាសាអេស៉្បាញ ពុនចាប និងម៉ុង។ យើងនឹងស្វែង

រកបុគ្គលិកផ្តល់ជំនួយបន្ថែម ដែលចេះនិយាយពីភាសា ហើយនឹងជួលបុគ្គលិកសម្រាប់មណ្ឌលបោះឆ្នោត ដែលត្រូវការអ្នកចេះពីភាសានៅទូទាំងខោនធី ដែលមានការបញ្ជាក់ជាពិសេសនៅក្នុងភាសាដែលមានការ តម្រូវពីខោនធី។ ដូចបានរៀបរាប់ខាងលើ គ្រប់សារព័ត៌មានទាំងអស់របស់យើង នឹងត្រូវផ្តល់ជូនទៅតាម ភាសាដែលមានតម្រូវការ និងត្រូវផ្តល់ជូនទៅអង្គការសារព័ត៌មានដែលផ្តល់សេវាភាសាដាក់លាក់ណាមួយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសារព័ត៌មានរបស់យើង (បានភ្ជាប់ជូន)។ សិក្ខាសាលាស្តីពីអ្នកបោះឆ្នោត ដែលចេះពីភាសា ត្រូវបានរៀបរាប់នៅផ្នែកខាងលើស្ថិតក្រោមសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត។

G. សហគមន៍ជនពិការ

1. **សិក្ខាសាលា/VAAC:** ដូចបានរៀបរាប់ខាងលើនៅក្នុងសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត យើងនឹងរៀបចំ សិក្ខាសាលាមួយថ្ងៃ/ការចូលរួមដោយលើកចំហសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព និងបុគ្គល និង អង្គការសហគមន៍ដែលគាំទ្រដល់អ្នកបោះឆ្នោតទាំងអស់នេះ។ VAAC របស់យើង គឺជាផ្នែកដ៏សំខាន់មួយនៃ កិច្ចខិតខំប្រុងរបស់យើង ហើយយើងនឹងបន្តធ្វើការជាមួយ VAAC និងប្រើប្រាស់ជំនាញការរបស់ពួកគេដើម្បី ផ្សព្វផ្សាយបានដល់សមាជិកនៅក្នុងសហគមន៍របស់យើងដែលមានពិការភាព។ សមាជិករបស់ VAAC ក៏ នឹងបម្រើការនៅ VCAAC ផងដែរ។ នៅទូទាំងគម្រោងនេះទាំងមូល យើងមានរួមបញ្ចូលនូវចំណាត់ការរបស់ យើងដែលពាក់ព័ន្ធនឹង PSA ដំណើររឿងថ្មីៗ សារព័ត៌មានបោះពុម្ព និងបណ្តាញសារព័ត៌មានសង្គម ការ ផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ និងគេហទំព័រខោនធី ដែលនឹងផ្តល់ដំណឹងនិងអប់រំដល់អ្នកបោះឆ្នោត ដោយមានការផ្តោតជាសំខាន់លើលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រនៅក្នុងទម្រង់ ដែលអាចរកបាន និងដំណើរការស្នើសុំសន្លឹកឆ្នោតនេះ។

II. គំរូម៉ូឌែលមណ្ឌលបោះឆ្នោត

A. សន្លឹកឆ្នោតបោះតាមសំបុត្រ

1. បោះឆ្នោតតាមសំបុត្រ (VBM)៖គ្រប់អ្នកបោះឆ្នោតទាំងអស់របស់ខោនធី Fresno ដែលបានចុះឈ្មោះរួច នឹង ទទួលបានសន្លឹកឆ្នោតសម្រាប់បោះតាមសំបុត្រចំនួនមួយច្បាប់។ សន្លឹកឆ្នោតបោះតាមសំបុត្រ អាចត្រូវ ប្រគល់ត្រឡប់មកវិញតាមសំបុត្រ (បង់ប្រាក់តាមប្រៃសណីយ៍) នៅប្រអប់ដាក់សន្លឹកឆ្នោតណាមួយ ឬនៅតាម មណ្ឌលបោះឆ្នោតណាមួយ។
2. RAVBM (បោះឆ្នោតតាមសំបុត្រដែលអាចយកបានពីចម្ងាយ)៖ អ្នកបោះឆ្នោតដែលមានពិការភាពដែលបាន ចុះឈ្មោះនៅខោនធី Fresno អាចស្នើសុំសន្លឹកឆ្នោតដែលអាចស្វែងបាននោះនៅការិយាល័យបោះឆ្នោត ណាមួយ។ សន្លឹកឆ្នោត អាចស្វែងរកបាននៅក្នុងកុំព្យូទ័ររបស់អ្នកបោះឆ្នោតបាន ដែលមានដាក់ សញ្ញាសម្គាល់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកព្រីនរាចេញ។ សន្លឹកឆ្នោត អាចប្រគល់ត្រឡប់ទៅវិញបាននៅក្នុងលក្ខណៈដូចគ្នាទៅនឹងសន្លឹកឆ្នោត VBM ដែរ (តាមសំបុត្រ ប្រអប់ដាក់សន្លឹកឆ្នោត ឬមណ្ឌលបោះឆ្នោត)។
3. សំណើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មី៖គ្រប់អ្នកបោះឆ្នោតទាំងអស់ អាចស្នើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មីបានដោយ ទូរសព្ទទៅលេខ (559) 600-VOTE (8683), ដោយផ្ញើទូរសារនូវសំណើសុំនោះទៅលេខ (559) 488-3279, ដោយមានវត្តមាននៅមណ្ឌលបោះឆ្នោត ឬនៅការិយាល័យបោះឆ្នោតនោះ។

B. មណ្ឌលបោះឆ្នោត

1. ទីតាំងមណ្ឌលបោះឆ្នោត៖ ដោយប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់គណនារកចំនួនមណ្ឌល បោះឆ្នោត និងកំណត់ទីតាំងមណ្ឌលបោះឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ VAAC, LAAC, និង

VCAAC របស់យើងដើម្បីកំណត់ទីតាំងមណ្ឌលបោះឆ្នោត។ ផ្អែកតាមរូបមន្តរបស់ VCA ខោនធី Fresno ត្រូវបានតម្រូវឲ្យមានមណ្ឌលបោះឆ្នោតចំនួន 50 មណ្ឌល។ មណ្ឌលបោះឆ្នោត នឹងត្រូវបែងចែកស្មើគ្នានៅទូទាំងខោនធី ដើម្បីបង្កើតជម្រើសនៃភាពងាយស្រួលខ្ពស់សម្រាប់អ្នកបោះឆ្នោតនៅតាមទីតាំងដែលអាចចេញចូលបាន នៅជិតបំផុតតាមអាចធ្វើទៅបានទៅនឹងផ្លូវរត់ដែលនៅជាប់នឹងសេវាដឹកជញ្ជូនសាធារណៈ។ នេះនឹងក្លាយជាគោលដៅដែលត្រូវមានមណ្ឌលបោះឆ្នោតនៅក្នុងទីតាំងដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលអនាគត ដើម្បីឲ្យអ្នកបោះឆ្នោតមានភាពស៊ាំទៅនឹងទីតាំងបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបើកដំណើរការក្នុងរយៈពេលតិចបំផុត 8 ម៉ោង ក្នុងមួយថ្ងៃ និងត្រូវឲ្យបើកដំណើរការចំនួន 13 ម៉ោង នៅថ្ងៃបោះឆ្នោត។ មណ្ឌលបោះឆ្នោតចំនួនដប់ នឹងបើកដំណើរការចំនួន 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតបន្ថែមចំនួន 40 មណ្ឌលទៀត នឹងបើកដំណើរការក្នុងរយៈពេលបួនថ្ងៃ។

2. សេវាមណ្ឌលបោះឆ្នោត៖ មណ្ឌលបោះឆ្នោត នឹងអនុញ្ញាតឲ្យអ្នកបោះឆ្នោតណាម្នាក់ដែលបានចុះឈ្មោះខោនធី Fresno ធ្វើការបោះឆ្នោតបានដោយផ្ទាល់ អាចចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតរបស់ពួកគេ។ ក្នុងអំឡុងពេល 14 ថ្ងៃ ក្លាមៗបន្ទាប់ពីនីតិវិធីបោះឆ្នោត ឬនៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចបំពេញការចុះឈ្មោះបោះឆ្នោតដោយមានលក្ខខណ្ឌ (CVR) និងបោះឆ្នោតលើសន្លឹកឆ្នោតដែលមានលក្ខខណ្ឌ។ អ្នកបោះឆ្នោត នឹងទទួលបានសេវាកម្មកម្រិតខ្ពស់នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់។ អ្នកបោះឆ្នោត ក៏អាចដាក់សន្លឹកឆ្នោត VBM ដែលបានបោះរួចនៅតាមមណ្ឌលបោះឆ្នោតណាមួយបានផងដែរ។
3. បច្ចេកវិទ្យាមណ្ឌលបោះឆ្នោត នឹងត្រូវភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត (EIMS) របស់ខោនធីដើម្បីអនុញ្ញាតឲ្យបុគ្គលិកមណ្ឌលបោះឆ្នោត ធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែងអំពីស្ថានភាពនៃការបោះឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗ។ សន្លឹកឆ្នោត នឹងត្រូវព្រឹនចេញ "តាមតម្រូវការ" ដើម្បីឲ្យអ្នកបោះឆ្នោតម្នាក់ៗទទួលបានសន្លឹកឆ្នោតដែលសមស្រប។
4. អង្គភាពដែលមានផ្លូវចេញចូលសម្រាប់ជនពិការ និងការជ្រើសរើសបុគ្គលិកមណ្ឌលបោះឆ្នោត នឹងមានឧបករណ៍សម្រាប់គូសសញ្ញាដែលអាចប្រើប្រាស់បានចំនួនបី (Image Cast X)។ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នឹងត្រូវស្ថិតក្រោមបណ្តឹងរបស់ច្បាប់ស្តីពីជនជាតិអាមេរិកាំងដែលមានពិការភាព (ADA) ហើយបុគ្គលិកនឹងជួយអ្នកបោះឆ្នោតទៅតាមតម្រូវការជាក់លាក់ណាមួយ។
5. ការជ្រើសរើសបុគ្គលិកមណ្ឌលបោះឆ្នោត៖ ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៅមណ្ឌលបោះឆ្នោត នឹងមានចំនួនចាប់ពីបួន ទៅ 10 នាក់ (ធ្វើការដូចអ្នកពេញម៉ោង) អាស្រ័យលើលទ្ធផលរំពឹងទុក និងទំហំមណ្ឌលបោះឆ្នោត។ សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតដែលនិយាយពីភាសា នឹងត្រូវចាត់តាំងទៅមណ្ឌលបោះឆ្នោតទៅតាមតម្រូវការនៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធ និងក្រសួងការបរទេស។ បន្ថែមលើនេះ ខោនធីនឹងផ្តល់នូវសេវាបកប្រែតាមទូរសព្ទជាភាសាដែលមានតម្រូវការដើម្បីបំពេញបន្ថែមដល់សេវាបកប្រែដែលត្រូវការចាំបាច់។
6. តួបោះឆ្នោតដែលអាចចេញចូលបាន៖ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នឹងមានតួបោះឆ្នោតដែលអាចចេញចូលបាន ដើម្បីឲ្យអ្នកបោះឆ្នោតទាំងអស់អាចបោះឆ្នោតដោយសម្ងាត់និងឯករាជ្យ។

សូមមើលឯកសារភ្ជាប់ G សម្រាប់ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
 សូមមើលឯកសារភ្ជាប់ H សម្រាប់ទីតាំងមណ្ឌលបោះឆ្នោតដែលធ្លាប់ស្គាល់ (អាចមានការប្រែប្រួល)។
 សូមមើលឯកសារភ្ជាប់ I សម្រាប់ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត និងភាសានិយាយ។

C. ប្រអប់ដាក់សន្លឹកឆ្នោត

1. ទីតាំងនិងចំនួនប្រអប់ដាក់សន្លឹកឆ្នោត៖ តាមរយៈការប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់គណនារកចំនួនប្រអប់ដាក់សន្លឹកឆ្នោត និងកំណត់ទីតាំងដាក់សន្លឹកឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ

VAAC, LAAC, និង VCAAC របស់យើងដើម្បីកំណត់ទីតាំងសម្រាប់ដាក់ប្រអប់ដាក់សន្លឹកឆ្នោត។ ផ្នែកតាមរូបមន្ត របស់ VCA ខោនធី Fresno ត្រូវតម្រូវឲ្យមានប្រអប់ដាក់សន្លឹកឆ្នោតចំនួន 31 ប្រអប់។ ប្រអប់ដាក់សន្លឹកឆ្នោតនឹង ត្រូវដំណើរការរយៈពេលមិនតិចជាង 29 ថ្ងៃនោះទេ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងត្រូវ បើកដំណើរការនៅក្នុងម៉ោងធ្វើការធម្មតាក្នុងកម្រិតអប្បបរមា ប្រសិនបើប្រអប់ទាំងនោះត្រូវបានដាក់នៅក្នុងអគារ ហើយប្រអប់ដាក់សន្លឹកឆ្នោតមួយចំនួនទៀត នឹងត្រូវដាក់នៅខាងក្រៅ និងបើកដំណើរការ 24 ម៉ោង ក្នុងមួយថ្ងៃ។ ប្រអប់ដាក់សន្លឹកឆ្នោតទាំងអស់ នឹងត្រូវស្ថិតក្រោមពាក្យបណ្តឹងនៃច្បាប់ ADA។

សូមមើលឯកសារភ្ជាប់ ២ សម្រាប់ទីតាំងប្រអប់ដាក់សន្លឹកឆ្នោតដែលបានស្គាល់ (អាចមានការផ្លាស់ប្តូរ)។

D. អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបាន

1. អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបាន៖ អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបានសម្រាប់ជំនួយគាំទ្រក្នុងអំឡុងពេលនៃម៉ោងធ្វើការ ទាំងអស់។ បុគ្គលិក មានផ្តល់ជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយសហព័ន្ធ និងរក្សាសេវា ភាសាសម្រាប់ការប្រើប្រាស់នៅពេលផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាផ្សេងទៀតដែលចាំបាច់។

ខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃលេខ (800) 742-1011
សេវាបញ្ជូនបន្តរដ្ឋកាលីហ្វ័រញ៉ា (វិការៈផ្នែកសម្តីនិងស្តាប់) លេខ 711

E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព

1. **VAAC**៖ VAAC របស់ខោនធី Fresno គឺជាគណៈកម្មការសកម្មមួយ ដែលមានសមាសភាពនៃអ្នកបោះឆ្នោត ដែលមានពិការភាព និងសមាជិកសហគមន៍ ដែលមានចំណាប់អារម្មណ៍ និងចំណេះដឹងអំពីបញ្ហាប្រឈមនានា ដែលអ្នកបោះឆ្នោតដែលមានពិការភាពជួបប្រទះ។ VAAC កំពុងផ្តល់យោបល់ ជំនួយ និងអនុសាសន៍នានាដល់ការ បោះឆ្នោតរបស់ខោនធី អំពីរបៀបធ្វើយ៉ាងណាឲ្យអ្នកបោះឆ្នោតដែលមានពិការភាព អាចធ្វើការបោះឆ្នោតបាន ដោយខ្លួនឯង និងដោយការសម្ងាត់។ VAAC បានចូលរួមយ៉ាងសកម្មជាមួយការផ្លាស់ប្តូរទៅប្រើ VCA នៅក្នុង ខោនធី Fresno។
2. **ឧបករណ៍សម្រាប់គូសសញ្ញាសន្លឹកឆ្នោតដែលអាចប្រើបាន**៖ ខោនធី មានការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់លទ្ធភាព ដែលអាចចេញចូលបាននៅក្នុងដំណើរការនៃការបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបំពាក់ទៅដោយឧបករណ៍ សម្រាប់គូសសញ្ញាលើសន្លឹកឆ្នោតដែលអាចប្រើប្រាស់បាន (Image Cast X) ដើម្បីផ្តល់ឱកាសដូចគ្នាក្នុងការ ប្រើប្រាស់និងការចូលរួម ដូចដែលមានផ្តល់ជូនដល់អ្នកបោះឆ្នោតដែលពុំមានពិការភាពដែរ រួមទាំងសមត្ថភាពក្នុង ការបោះឆ្នោតដោយសម្ងាត់ និងដោយឯករាជ្យផងដែរ។ ការអប់រំ និងគម្រោងផ្សព្វផ្សាយនៅក្នុងផ្នែកទីមួយនៃ ឯកសារនេះ មានរៀបរាប់លម្អិតអំពីគម្រោងសម្រាប់សារព័ត៌មាន និងព័ត៌មានជាក់លាក់អំពីការផ្សព្វផ្សាយ លេខទូរសព្ទឥតគិតថ្លៃ និងប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអាចស្វែងរកបាន (RAVBM)។
3. **ការបោះឆ្នោតដែលអាចចូលទៅប្រើបានពីចម្ងាយ**៖ អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរបស់ខោនធី Fresno អាច ជ្រើសរើសចូលទៅកាន់ប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអាចប្រើប្រាស់បានពីចម្ងាយ (RAVBM) ដើម្បីស្នើសុំសន្លឹកឆ្នោតដែលអាចទាញយកបាន។ RAVBM ផ្តល់ជូនដល់អ្នកបោះឆ្នោតដែលមាន ពិការភាពនូវសមត្ថភាពក្នុងការស្នើសុំឲ្យគេធ្វើសន្លឹកឆ្នោត VBM តាមប្រព័ន្ធអេឡិចត្រូនិកពិគេហទំព័រដែលទទួល បានការអនុញ្ញាត។ សន្លឹកឆ្នោតអេឡិចត្រូនិក អាចទាញយកបានទៅក្នុងកុំព្យូទ័ររបស់អ្នកបោះឆ្នោតបាន ដែលមាន ដាក់សញ្ញាសម្គាល់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកព្រីនសន្លឹកឆ្នោតនោះចេញ។ សន្លឹកឆ្នោត អាចប្រគល់ត្រឡប់មកវិញបាននៅក្នុងលក្ខណៈដូចគ្នានឹងសន្លឹកឆ្នោត VBM ដែរ (តាមសំបុត្រ ប្រអប់ដាក់សន្លឹកឆ្នោត ឬមណ្ឌលបោះឆ្នោត)។

F. សន្តិសុខ/ផែនការសម្រាប់គ្រោះអាសន្ន

1. សន្តិសុខ៖ នៅពេលដែលមណ្ឌលបោះឆ្នោត មិនដំណើរការ ទីតាំងនិងគ្រឿងបរិក្ខារ នឹងត្រូវការការសន្តិសុខ តាមរយៈពិធីសារសន្តិសុខដែលមានការធ្វើតេស្តនិងបង្កើតឡើង ដូចជាស្តុកបិតភ្ជាប់មានស្នាមភស្តុតាង និងគ្រឿង បរិក្ខាររក្សាទុកដោយមានសុវត្ថិភាព។
2. ការបង្ការការរំខាន៖ សន្តិសុខ និងគម្រោងសម្រាប់គ្រោះអាសន្ន គឺត្រូវបានដាក់ឱ្យដំណើរការដើម្បីការពារការរំខាន ដល់ការបោះឆ្នោត និងដើម្បីធានាថា ការបោះឆ្នោត ត្រូវបានប្រព្រឹត្តិទៅដោយត្រឹមត្រូវ។ ប្រភពថាមពលដែលគ្មាន ការកាត់ផ្តាច់ (UPS) នឹងត្រូវប្រើប្រាស់នៅលើឧបករណ៍គូសសន្លឹកឆ្នោតដែលមានយ៉ាងតិចមួយ (Image Cast X) សម្រាប់មណ្ឌលបោះឆ្នោតនីមួយៗ។ ឧបករណ៍រក្សាទុកបម្រុង/គ្រឿងបរិក្ខារជំនួសថ្មី នឹងអាចស្វែងរកបានជាមួយ នឹងក្រុមបច្ចេកវិទ្យាព័ត៌មាន (IT) ដែលដើរក្រវែលនៅក្បែរនោះ។ ការបោះឆ្នោត គឺអាចធ្វើទៅបាននៅអគារ ការិយាល័យបោះឆ្នោតរបស់ខោនធី ដែលមានម៉ាស៊ីនភ្លើងសម្រាប់ប្រើករណីបន្ទាន់។ មណ្ឌលបោះឆ្នោតទាំងអស់ នឹងមានបញ្ជីនៃទីតាំងមណ្ឌលបោះឆ្នោតផ្សេងទៀត ដើម្បីឱ្យអ្នកបោះឆ្នោតអាចបញ្ជូនបន្តទៅកាន់មណ្ឌលបោះឆ្នោត ដែលនៅជិតនោះបំផុត ប្រសិនបើចាំបាច់។

G. ការសន្សំសំចៃលើការចំណាយ

1. ថ្លៃចំណាយ៖ ខោនធី Fresno ត្រូវការទិញប្រព័ន្ធបោះឆ្នោតថ្មីមួយដើម្បីជំនួសប្រព័ន្ធចាស់ដែលមានអាយុកាល 20 ឆ្នាំទៅហើយ ហើយគេបានកំណត់ថា ឆ្នាំ2019 គឺជាឆ្នាំដែលត្រូវទិញប្រព័ន្ធថ្មីនេះ។ នៅក្នុងពេលជាមួយគ្នានោះ ច្បាប់បានផ្តល់ជូនដល់គ្រប់ខោនធីទាំងអស់របស់រដ្ឋកាលីហ្វ័រញ៉ានូវឱកាសជាជម្រើសដើម្បីផ្លាស់ប្តូរទៅប្រើ VCA។ តម្លៃគ្រឿងបរិក្ខារសម្រាប់គំរូម៉ូដែលការិយាល័យបោះឆ្នោតនៃមណ្ឌលបោះឆ្នោតចាស់ ត្រូវបានប៉ាន់ស្មានថាមាន តម្លៃ \$1,600,000 ថ្លៃជាងគ្រឿងបរិក្ខារសម្រាប់គំរូម៉ូដែល VCA មូលហេតុសំខាន់គឺដោយសារ ខោនធី Fresno ប្រើប្រាស់ម៉ាស៊ីនអានសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។ ការសន្សំសំចៃលើគ្រឿងបរិក្ខារសន្សំសំចៃនេះ គឺជា ការសន្សំសំចៃតែមួយលើក។ ការវិភាគលើតម្លៃចំណាយបង្ហាញថា គំរូម៉ូដែល VCA នឹងមានតម្លៃថ្លៃជាងមុនបន្តិច ដើម្បីដំណើរការបន្តបន្ទាប់ សំខាន់គឺដោយសារការផ្សព្វផ្សាយដែលត្រូវអនុវត្តជាចាំបាច់ ការគាំទ្រផ្នែកបច្ចេកវិទ្យា និងភាពខុសគ្នានៅតម្លៃជ្រើសរើសបុគ្គលិកសម្រាប់ចំនួនថ្ងៃបន្ថែមសម្រាប់មណ្ឌលបោះឆ្នោត។

ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាបន្ទាប់/សេចក្តីយោងឆ្លងគ្នាដើម្បីធ្វើផែនការ


(I) The plan for the administration of elections conducted pursuant to this section, includes all of the following:	
(i) A voter education and outreach plan that is approved by the Secretary of State and that includes all of the following:	
(I) A description of how the county elections official will use the media, including social media, newspapers, radio, and television that serve language minority communities for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Use of Media including Accessible format Attachments B,C,D,E
(II) A description of how the county elections official will use the media, including social media, newspapers, radio, and television for purposes of informing voters of the availability of a vote by mail ballot in an accessible format and the process for requesting such a ballot.	II B, C Workshops, Community Presence Attachments D, F
(III) A description of how the county elections official will have a community presence to educate voters regarding the provisions of this section.	
(IV) A description of the accessible information that will be publicly available on the accessible Internet Web site of the county elections official.	II A 4 Website
(V) A description of the method used by the county elections official to identify language minority voters.	II D 3 Language Minority
(VI) A description of how the county elections official will educate and communicate the provisions of this section to the public, including:	
(ia) Communities for which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.). The county elections official shall hold at least one bilingual voter education workshop for each language in which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).	II A 1,2,3,4 Media Attachments B,C,D,E II B 2 Workshop II C 1,2 Comm Presence II D 1,2 Mailings II F 1,2 Language
(ib) The disability community, including organizations and individuals that advocate on behalf of, or provide services to, individuals with disabilities. The county elections official shall hold at least one voter education workshop to increase accessibility and participation of eligible voters with disabilities.	II A 1,2,3,4 Media II B 1 Workshop II C 1, 2 Comm Presence II G 1 Workshop
(VII) A description of how the county will spend the necessary resources on voter education and outreach to ensure that voters are fully informed about the election. This description shall include information about the amount of money the county plans to spend on voter education and outreach activities under the plan, and how that compares to the amount of money spent on voter education and outreach in recent similar elections in the same jurisdiction that were not conducted pursuant to this section.	II E 1 Budget
(VIII) At least one public service announcement in the media, including newspapers, radio, and television, that serve English-speaking citizens for purposes of informing voters of the upcoming election and promoting the	II A 1,2,3,4 Media Attachments B,C,D,E

toll-free voter assistance hotline. Outreach made under this subclause shall include access for voters who are deaf or hard of hearing and voters who are blind or visually impaired.	
(IX) At least one public service announcement in the media, including newspapers, radio, and television, that serve non-English-speaking citizens for each language in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.) for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Media Attachments B,C,D,
(X) At least two direct contacts with voters for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline. The two direct contacts are in addition to any other required contacts including, but not limited to, sample ballots and the delivery of vote by mail ballots.	II D 1,2 Mailings/Postcard
(ii) A description of how a voter with disabilities may request and receive a blank vote by mail ballot and, if a replacement ballot is necessary, a blank replacement ballot that a voter with disabilities can mark privately and independently.	II D 2 Accessible Ballot
(iii) A description of how the county elections official will address significant disparities in voter accessibility and participation identified in the report required by subdivision (g).	II D 3 Language Minority II C 2 Meetings II F 2 Language Services II B 2 Workshops
(iv) A description of the methods and standards that the county elections official will use to ensure the security of voting conducted at vote centers.	III F 1,2 Security
(v) Information about estimated short-term and long-term costs and savings from conducting elections pursuant to this section as compared to recent similar elections in the same jurisdiction that were not conducted pursuant to this section.	III G Costs
(vi) To the extent available at the time of publication, information on all of the following:	
(I) The total number of vote centers to be established.	III B 1 Vote Centers
(II) The total number of ballot dropoff locations to be established.	III C 1 Drop Box Locations and Number
(III) The location of each vote center.	III B 1 Vote Centers
(IV) The location of each ballot dropoff location and whether it is inside or outside.	III C 1 Drop Boxes Attachments H,J
(V) A map of the locations of each vote center and ballot dropoff location.	Attachment H
(VI) The hours of operation for each vote center.	Attachment H
(VII) The hours of operation for each ballot dropoff location.	Attachment J
(VIII) The security and contingency plans that would be implemented by the county elections official to do both of the following:	
(ia) Prevent a disruption of the vote center process.	III F 1,2 Security
(ib) Ensure that the election is properly conducted if a disruption occurs.	III F 1,2 Security
(IX) The number of election board members and the number of bilingual election board members and the languages spoken.	Attachment I, Staff

<p>(X) The services provided to voters with disabilities, including, but not limited to, the type and number of accessible voting machines and reasonable modifications at each vote center.</p>	<p>III E 1,2,3 Services</p>
<p>(XI) The design, layout, and placement of equipment inside each voter center that protects each voter’s right to cast a private and independent ballot.</p>	<p>Attachment G Layout III B 6 Privacy</p>
<p>(vii) A toll-free voter assistance hotline that is accessible to voters who are deaf or hard of hearing, and that is maintained by the county elections official that is operational no later than 29 days before the day of the election until 5 p.m. on the day after the election. The toll-free voter assistance hotline shall provide assistance to voters in all languages in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).</p>	<p>III D Hotline</p>
<p>(J) The plan for the administration of elections conducted pursuant to this section is posted in a format that is accessible to persons with disabilities on the Internet Web site of the Secretary of State and on the Internet Web site of the county elections official.</p>	<p>II A 4 Website</p>


ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ

Central Valley Talk Radio
Fresno State Radio KFSR 90.7
Hmong Radio
Hmong USA Television
KFSN Ch. 30
KGPE Ch. 47
KMJ580
KMPH Ch. 26
KSEE Ch. 24
KVPR FM 89
Mega 97.9
Punjabi Radio
Radio Bilingüe
Soft Rock 98.9
Univision Ch. 21



ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក

Business Journal
California Advocate
Central California Life Magazine
Clovis Roundup
Community Alliance
Fowler Ensign
Fresno Bee
Fresno City College RAMPAGE
Fresno County Daily News
Fresno Magazine
GV Wire e-news
Kerman News
Kingsburg Recorder
Maddy Daily e-news
Mountain Press
Orange Cove Times
Reedley Exponent
Reedley Exponent #2
Sanger Herald
Selma Enterprise
Vida en Valle



ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស

African-American Heritage Museum
Alta Irrigation Division No.1 District
American Civil Liberties Union (ACLU)
American Legion
American Red Cross Central Valley
AMVETS (American Veterans)
Associated Students, Incorporated
Bald Mountain Fire District
Big Brothers Big Sisters of Central California
BizPro Networking Fresno
Black Women Organized for Political Action
Boys and Girls Club
Bulldog Pantry
California Alliance for Retired Americans
California Complete Count Committee Fresno Census 2020
California Latina Democrats
California State University, Fresno
CALWA Recreation and Park District
Central California Blood Center
Central California Irrigation Division No. 5 District
Central Unified School District
Central Valley Regional Center
Central Valley Veterans
Cesar E. Chavez Adult Education Center
City of Clovis
City of Coalinga
City of Firebaugh
City of Fowler
City of Fresno
City of Huron
City of Kerman
City of Mendota
City of Orange Cove
City of Kingsburg
City of Parlier
City of Reedley
City of San Joaquin
City of Sanger

City of Selma
Clovis Unified School District
Clovis Veterans Memorial
Coalinga Regional Medical Center District
Coalinga-Huron Recreation and Park District
Coalinga-Huron Unified School District f
Communities for a New California (CNC)
Consolidated Irrigation District
Council on American-Islamic Relations
Caruthers Unified School District
Deaf and Hard of Hearing Service Center
Disability Advisory Commission
Disability Rights California
Discovery Center
Downtown Fresno Partnership
Dress for Success Fresno
Elks Lodge
Faith in the Valley
Fig Garden Fire Protection District
Fig Garden Police Protection District
Firebaugh-Las Deltas Unified School District
Firebaugh Resource Conservation District
Fowler Unified School District
Free Water County District
Fresno Arts Council
Fresno Association of Realtors
Fresno Building Healthy Communities
Fresno County Department of Social Services Census Team
Fresno City College
Fresno County Democratic Central Committee
Fresno County Farm Bureau
Fresno County Republican Party
Fresno County Veterans Service Office
Fresno Irrigation District
Fresno Metro Black Chamber of Commerce
Fresno Pacific University
Fresno Unified School District
Fresno Veterans Home
Fresno Veterans of Foreign Wars
Girl Scouts Heart of Central California

Golden Plains Unified School District
Go Public Schools Fresno
Green Party of Fresno County
Hills Valley Irrigation District
Hmong Chamber-Commerce Fresno
Hmong Innovating Politics
Independent Order of Odd Fellows
Jakara Movement
James Irrigation District
James Resource Conservation District
Kerman Unified School District
Kings Canyon Unified School District
Kings River Conservation District
Kingsburg Tri-County Health Care District
Kingsburg Unified School District
Laguna Irrigation District
Laton Joint Unified School District
Leadership Counsel for Justice and Accountability
League of Women Voters
Lions Clubs of Fresno County
Malaga County Water District
Mendota Unified School District
Mi Familia Vota
National Women's Political Caucus
Native Daughters of the Golden West
North Central Fire Protection District
Orange Cove Fire Protection District
Orange Cove Irrigation District
Orange Cove Police Protection
Panoche Resource Conservation District
Parlier Unified School District
Pinedale County Water
Pinedale Public Utility District
Poso Resource Conversation District
Poverello House Fresno
Power California
Resources for Independence Central Valley
Retired Employees of Fresno County (REFCO)
Riverdale Irrigation District
Riverdale Joint Unified School District

Riverdale Memorial
Riverdale Public Utility
Rotary Clubs of Fresno County
Selma Health Care District
Selma Unified School District
Sequoia Council Boy Scouts of America
Sierra Kings Health Care District
Sierra Resource Conservation District
Sierra Unified School District
SIREN
State Center Community College District
Stone Soup Fresno
Student Veteran Organization
The Fresno Center New Americans
Tranquillity Irrigation District
Tranquillity Public Utility District
Tranquillity Resource Conservation District
United Cerebral Palsy Central California (UCPCC)
United Way of Fresno County
Valley Forward
Washington Unified School District
Westside Resource Conservation District
Women's Clubs of Fresno County

ឯកសារភ្ជាប់ E – សារព័ត៌មានសង្គម អាសយដ្ឋាន និងព័ត៌មានអំពីបុគ្គលព័ត៌មាន

Facebook
Instagram
Twitter
Youtube
Nextdoor app
LinkedIn

សេចក្តីសម្រេច


ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍

City	List of Community Meetings/Events	Date: Year 2019	Website
Selma	Concerts in the Park	Aug.	www.cityofselma.com
Fresno	Greek Festival	Aug. 23-25 2019	Fresnogreekfest.com
Fresno	Highland Gathering & Games	Sept.	www.fresnoscottishsociety.org
Selma	Circle the City Cancer Support	Sept.	www.selmacancersupport.com
Caruthers	Caruthers District Fair & Parade	Sept.	www.caruthersfairbarnraising.com
Kerman	Harvest Festival & Parade	Sept 13-16 2019	www.kermanchamber.org
Kingsburg	Harvest Music Festival	Sept. 21 2019	www.kingsburgchamber.com
Fresno	Civil War Revisited -Kearney Park	Oct.	www.valleyhistory.org
Coalinga	Coalinga Fest	Oct.	coalingachamber.com
Reedley	Reedley Fiesta & Parade	Oct.	www.reedleychamber.com
Fowler	Fowler Fall Festival & Parade	Oct.	Fowlercity.org
Fresno	The Big Fresno Fair	Oct. 2-14 2019	
Clovis	Clovis Balloon Fest	Oct. 26-27 2019	Clovischamber.com
Selma	Selma Band Festival & Parade	Oct. 26 2019	www.selmabandfestival.net
Fowler	Sikh Parade	Oct./Nov.	fowlercity.org
Fresno	Veterans Memorial Parade	Nov.	www.fresnovdp.org
Sanger	Annual Tree Lighting	Nov.	www.sanger.org
Clovis	One Enchanted Evening	Nov. 21-2019	Oldtownclovis.org
Fresno	Downtown Fresno Christmas Parade	Dec.	Sponser to be Decided
Coalinga	Lions Club Christmas Parade	Dec.	coalingachamber.com
Clovis	Children's Electric Parade	Dec.	Old Town Clovis Kiwanis
Selma	Christmas Parade	Dec.	www.cityofselma.com
Firebaugh	Christmas Electric Parade	Dec.	www.firebaugh.org
Reedley	Electrical Farm Equip Parade	Dec.	www.reedleychamber.com
Sanger	Nation's Christmas Tree City Toyland Parade	Dec. 7 2019	www.Sanger.org
Kingsburg	Santa Lucia Festival of Lights Parade	Dec. 7 2019	www.kingsburgchamber.com
Sanger	Annual Trek to the Christmas Tree	Dec. 8 2019	www.sanger.org
Kerman	Christmas Parade	Dec. 14 2019	www.kermanchamber.org
Fresno	Hmong Cultural New Year's Celebration at Fresno County Fairgrounds	Dec. 26-Jan. 1 2020	-

City	List of Community Meetings/Events	Date: Year 2020	Website
Clovis	MLK Community Breakfast	Jan.	Clovis Veterans Memorial Building
Sanger	Fresno County Blossom Trail Opening Cer.	Jan.	www.goblossomtrail.com
Selma	Crab Feed & Auction	Feb.	clovisrotaryclub.com
Fresno	Fresno City College Jazz Festival	Feb.	www.fresnocitycollege.edu
Fresno	Tower Rogue Festival (no parade)	Mar.	fresnoroguefestival.com
Sanger	Annual Blossom Days Festival (no parade)	Mar.	www.sanger.org
Clovis	Old Town Craft Beer Crawl	Mar.	oldtownclovis.org
Fresno	Fresno Chinese New Year Parade & Festival	Mar. 2 2020	ilovefresno.org
Fresno	Tower District Grand Mardi Gras Parade	Mar. 3 2020	www.towerdistrict.org
Orange Cove	Blossom Festival & Parade	Apr.	cityoforangecove.com
Laton	Laton Rodeo Days & Parade	Apr.	www.latonlionsclub.com
Fowler	Fowler Springfest (no parade)	Apr.	www.fowlercity.org
Selma	Sikh New Year Celebration	Apr.	selmagurdwara.com
Fresno	FCC Asian Fest - no parade	Apr. 27 2020	
Fresno	Fresno Earth Day Radio Park	Apr. 20 2020	www.earthdayfresno.org
Fresno	Vintage Days CSUF	Apr. 26-29 2020	www.fresnostate.edu
Clovis	Clovis Rodeo Parade	Apr. 27 2020	cityofclovis.com
Fresno	North Fresno Rotary Jazz Festival	May	www.northfresnorotary.org
Selma	Selma Raisin Festival (no parade)	May 4 2020	www.cityofselma.com
Clovis	Clovis Trail Fest (no parade)	May 4 2020	www.visitclovis.com
Fresno	Vibe Soul Food Fest - Freskanda	May 4 2020	www.downtownfresno.org
Kingsburg	Swedish Festival & Parade	May 16-18 2020	kingsburgchamber.com
Coalinga	Horned Toad Derby Festival & Parade	May 25-28 2020	Coalingachamber.com
Fresno	Rainbow Pride Parade & Festival	June 1 2020	www.towerdistrict.org
Fresno	Multicultural Block Party at Mary Ella Brown Community Center	June 8 2020	www.wfresnofrc.org

Fresno	Kickoff Party for Summer at Fresno County Library, West Fresno Branch	June 12 2020	Fresnolibrary.org
Fresno	Juneteenth Celebration at Frank H. Ball Park, Fresno, Ca	June 15 2020	http://fresnojuneteenth.com
Fresno	Community Resource Fair at Granite Park	June 29 2020	www.fresnobarriosunidos.org
Mendota	Harvest Fiesta & Carnival (no parade)	July	City of Mendota
Firebaugh	Firebaugh Cantaloupe Round Up Festival at Dunkle Park	July	http://firebaugh.org
Selma	Community Independence Day Celebration	July 3 2020	www.cityofselma.com
Fresno	Univision Health Fair	July 13 2020	unitedhealthcenters.org
Selma	Concerts in the Park	Aug.	www.cityofselma.com
Fresno	Greek Festival	Aug. 23-25 2020	Fresnogreekfest.com
Fresno	Highland Gathering & Games	Sept.	www.fresnoscottishsociety.org
Selma	Circle the City Cancer Support	Sept.	www.selmacancersupport.com
Caruthers	Caruthers District Fair & Parade	Sept.	www.caruthersfairbarnraising.com
Kerman	Harvest Festival & Parade	Sept 13-16 2020	www.kermanchamber.org
Kingsburg	Harvest Music Festival	Sept. 21 2020	www.kingsburgchamber.com
Fresno	Civil War Revisited -Kearney Park	Oct.	www.valleyhistory.org
Coalinga	Coalinga Fest	Oct.	coalingachamber.com
Reedley	Reedley Fiesta & Parade	Oct.	www.reedleychamber.com
Fowler	Fowler Fall Festival & Parade	Oct.	Fowlercivty.org
Fresno	The Big Fresno Fair	Oct. 2-14 2020	
Clovis	Clovis Balloon Fest	Oct. 26-27 2020	Clovischamber.com
Selma	Selma Band Festival & Parade	Oct. 26 2020	www.selmabandfestival.net
Fowler	Sikh Parade	Oct./Nov.	fowlercivty.org
Fresno	Veterans Memorial Parade	Nov.	www.fresnovdp.org
Sanger	Annual Tree Lighting	Nov.	www.sanger.org


ឯកសារភ្ជាប់ G(1) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Standard Vote Center
20' X 20'

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth


ឯកសារភ្ជាប់ G(2) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Large Vote Center
 30' X 30'
 (Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

ឯកសារភ្ជាប់ G(3) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Mega Vote Center
40' X 40'
(Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

ឯកសារភ្ជាប់ H – ទីតាំងមណ្ឌលបោះឆ្នោត ម៉ោងដំណើរការ និងផែនទី

Potential Vote Center Locations

All Locations will be 9 am to 5 pm on the Days leading up to Election Day
and 7 am to 8 pm on Election Day unless otherwise noted

Location	Address	City	Zip	Availability
Arbor Court Apartments	4830 E Laurel Ave	Fresno	93727	Potential Vote Center
Bear Mtn Library & Activity Center	30733 E Kings Canyon Rd	Squaw Valley	93675	11 Days
Betty Rodriguez Library	3040 N Cedar Ave	Fresno	93703	11 Days
California Armenian Home	6720 E Kings Canyon Rd	Fresno	93727	11 Days
Calwa Recreation & Park District	4545 E Church Ave	Fresno	93725	4 Days
Caruthers Library	13382 S Henderson Rd	Caruthers	93609	11 Days
Central California Blood Center	4343 W Herndon Ave	Fresno	93722	11 Days
Central Valley Community Foundation	5260 N Palm Ave Ste 122	Fresno	93704	11 Days
Clovis City Hall	1033 5th St	Clovis	93612	11 Days
Clovis Community College (Herndon)	390 W Fir Ave	Clovis	93611	Potential Vote Center
Clovis Community College (Willow)	10309 N Willow Ave	Fresno	93730	Potential Vote Center
CPDES Hall	172 W Jefferson Ave	Fresno	93706	4 Days
Fig Garden Branch Library	3071 W Bullard Ave	Fresno	93711	11 Days
Fire Station #16	2510 N Polk Ave	Fresno	93722	Potential Vote Center
Fowler Branch Library	306 S 7th St	Fowler	93625	11 Days
Fresno City College (Admin office)	1525 E Weldon Ave	Fresno	93704	Potential Vote Center
Fresno State (Save Mart Center)	2650 E Shaw Ave	Fresno	93710	4 Days
Hands On Central California	732 N Van Ness Ave	Fresno	93728	4 Days
Independent Order of Odd Fellows	2823 Helm Ave	Clovis	93612	4 Days
Inspiration Park	5770 W Gettysburg Ave	Fresno	93722	Potential Vote Center
Keck Community Center	555 Monroe St	Coalinga	93210	4 Days
Keenan Community Center	17094 Myrtle St	Huron	93234	4 Days
Kerman Community/Teen Center	15101 W Kearney Blvd	Kerman	93630	4 Days
Kingsburg Train Depot	1465 California St	Kingsburg	93631	11 Days

Leo Cantu Community Center	22058 Railroad Ave	San Joaquin	93660	11 Days
Manchester Center	3202 N Blackstone Ave	Fresno	93726	Potential Vote Center
Mary Ella Brown Center	1350 E Annadale Ave	Fresno	93706	Potential Vote Center
Melody Park	5935 E Shields Ave	Fresno	93727	Potential Vote Center
Mendota Branch Library	1246 Belmont Ave	Mendota	93640	11 Days
Mosqueda Community Center	4670 E Butler Ave	Fresno	93702	11 Days
National University	20 E River Park Pl W	Fresno	93720	4 Days
Orange Cove Library	815 Park Blvd	Orange Cove	93646	11 Days
Parc Grove Commons Apartments	2674 E Clinton Ave	Fresno	93715	11 Days
Parlier Community Center	1100 E Parlier Ave	Parlier	93648	4 Days
Quail Lake Clubhouse	4788 N Quail Lake Dr	Clovis	93619	Potential Vote Center
Reedley College	995 N Reed Ave	Reedley	93654	Potential Vote Center
Reedley Community Center	100 N East Ave	Reedley	93654	4 Days
Riverdale Unified School District	3160 W Mt Whitney Ave	Riverdale	93656	4 Days
Sanger Branch Library	1812 7th St	Sanger	93657	11 Days
Sanger Community Center	730 Recreation Ave	Sanger	93657	11 Days
Selma Branch Library	2200 Selma St	Selma	93662	11 Days
Sequoia Council Boy Scouts of America	6005 N Tamera Ave	Fresno	93720	11 Days
Sierra Oaks Senior & Community Center	33276 Lodge Rd	Tollhouse	93667	4 Days
Sunnyside Library	5566 E Kings Canyon Rd	Fresno	93727	11 Days
Ted C Wills Community Center	770 N San Pablo Ave	Fresno	93728	Potential Vote Center
Terraces at San Joaquin Gardens	5555 N Fresno ST	Fresno	93710	4 Days
The Senior Center (Firebaugh)	1601 Thomas Conboy Ave	Firebaugh	93622	Potential Vote Center
Tranquility Branch Library	25561 W Williams Ave	Tranquility	93668	11 Days
United Health Center - Huron	16928 11th St	Huron	93234	11 Days
University of Phoenix	45 E Riverpark Ste	Fresno	93720	Potential Vote Center
Washington Unified School District	7950 S Elm Ave	Fresno	93706	11 Days
West Fresno Family Resource Center	1802 E California Ave	Fresno	93706	Potential Vote Center
West Fresno Regional Center	142 E California Ave	Fresno	93706	11 Days

Westside Church of God	1422 W California Ave	Fresno	93706	Potential Vote Center
Woodward Park Regional Library	944 E Perrin Ave	Fresno	93720	11 Days

សេចក្តីសម្រេច

ឯកសារភ្ជាប់ I – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ

Total # of Vote Centers

50

	Expected Minimum	Operational Target
Total # of Vote Center Workers	250	500

Spanish Speakers	50	75
Hmong Speakers	15	20
Punjabi Speakers	15	20
Chinese Speakers	4	5
Vietnamese Speakers	2	3
Korean Speakers	2	3
Khmer Speakers	2	3
Tagalog Speakers	2	3

Potential Drop Box Locations

All Drop Boxes will be outside and available 24 hours unless otherwise specified.

Name	Address	City
Auberry Library	33049 Auberry Rd	Auberry
Biola Library	4885 N Biola Ave	Biola
Clovis Fire Station #5	790 N Temperance Ave	Clovis
Coalinga District Library	305 N 4 th St	Coalinga
East Fresno Boys and Girls Club	1621 S Cedar Ave	Fresno
Easton Library	25 E Fantz Ave	Fresno
Fig Garden Regional Library	3071 W Bullard Ave	Fresno
Fire Station #11	5544 N Fresno St	Fresno
Fire Station #12	2874 W Acacia Ave	Fresno
Fire Station #13	815 E Nees Ave	Fresno
Fire Station #19	3187 W Belmont Ave	Fresno
Fire Station #5	3131 N Fresno ST	Fresno
Fire Station #9	2340 N Vagedes Ave	Fresno
Fresno County Fire Station #85	1392 Nees Ave	Fresno
Gillis Branch Library	629 W Dakota	Fresno
Hurley Fire Station	25627 Auberry Rd	
Miss Winkle's Pet Adoption Center	85 N Temperance Ave	Clovis
Oakmont of Fresno	5605 N Gates Ave	Fresno
Orange Cove Community Center	1705 S Anchor Ave	Orange Cove
Parlier Civic Center	745 E Tulare St	Parlier
Politi Branch Library	5771 N First St	Fresno
Reedley Branch Library	1027 E St	Reedley
Reedley Fire Station	1060 D St	Reedley
Resources for Independence Central Valley	3008 N Fresno St	Fresno
Sanger Branch Library	1812 7th Street	Sanger
Sanger Women's Club	1602 7 th St	Sanger
Senior Resource Center Library	2025 E Dakota Ave	Fresno
Shaver Lake Library	41344 Tollhouse Rd	Shaver Lake
Sierra View Homes	1155 E Springfield Ave	Reedley
The Orchards at New Fig Gardens	5034 W Bullard Ave	Fresno
Valley Center for the Blind	3417 W Shaw Ave	Fresno
Valley View Village	2446 Magnolia St	Reedley

ឯកសារភ្ជាប់ K – ពាក្យកាត់ប្រើនៅក្នុងគម្រោង

- ADA – ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាពរបស់សហព័ន្ធឆ្នាំ 1990
- CVB – តួបបោះឆ្នោតចាស់
- CVIG – សេចក្តីណែនាំព័ត៌មានអំពីការបោះឆ្នោតរបស់ខោនធី
- CVR – ការចុះឈ្មោះអ្នកបោះឆ្នោតដោយមានលក្ខខណ្ឌ
- EIMS – ប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត
- ICE – ការប្រែប្រួលរូបភាពបោះឆ្នោត (ម៉ាស៊ីនអានសន្លឹកឆ្នោត)
- ICX – រូបភាពសន្លឹកឆ្នោត X (ឧបករណ៍ធ្វើសន្លឹកឆ្នោត)
- IT – បច្ចេកវិទ្យាព័ត៌មាន
- LAAC – គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាភាសា
- PSA – សេចក្តីប្រកាសអំពីសេវាសាធារណៈ
- RAVBM – បោះឆ្នោតតាមរយៈសំបុត្រដែលអាចប្រើបាននៅតំបន់ដាច់ស្រយាល
- UPS – ប្រភពថាមពលដែលមានការកាត់ផ្តាច់
- VAAC – គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការចេញចូលកន្លែងបោះឆ្នោត
- VBM – បោះឆ្នោតតាមសំបុត្រ
- VCA – ច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ2016
- VCAAC – គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត

